

ការធ្វើតេស្តសម្រាប់អាយ COVID-១៩

1. មន្ទីរពិសោធន៍សម្រាប់ធ្វើតេស្ត COVID-១៩ ។

- 1.1. ការធ្វើតេស្តនៅមន្ទីរពិសោធន៍ អាចកំណត់អត្តសញ្ញាណវិរុស ដែលបណ្តាលអោយ COVID-១៩ នៅក្នុងសំណាកក្នុងការដកដង្ហើមចេញចូល។
- 1.2. ការធ្វើតេស្តអាយ COVID-១៩ មាននៅទីក្រុងរ៉ូនេស្ទើរ MN។
- 1.3. ការធ្វើតេស្តត្រូវបានជូតក្នុងរន្ធច្រមុះ។
- 1.4. លទ្ធផលតេស្តនឹងទទួលបានក្នុងរយៈពេល ៤៨ ម៉ោង។
- 1.5. ការធ្វើតេស្ត COVID-១៩ ត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃ ចំពោះបុគ្គលដែល មានសិទ្ធិទទួល។

2. ដំណើរការ ដើម្បីធ្វើការសាកល្បងសម្រាប់ COVID-១៩។

- 2.1. មនុស្សគ្រប់គ្នាមិនត្រូវការធ្វើតេស្ត សម្រាប់អាយ COVID-១៩ ទេ។
- 2.2. ប្រសិនបើអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-១៩ ហើយមានគ្រុនក្តៅ, ក្អក, គ្រុនញាក់ ឬឈឺខ្លួន ឬដកដង្ហើមខ្លីៗ សូមទៅកន្លែងធ្វើតេស្តនៅ មន្ទីរពិសោធន៍ នៅ Mayo Clinic Northwest Clinic។
- 2.3. ប្រសិនបើអ្នករឹត្តទៅជាគ្រុនក្តៅ ឬមានរោគសញ្ញាថ្មីដូចជា ក្អក, ដកដង្ហើមខ្លីៗ, គ្រុនញាក់ ឬឈឺខ្លួន ក្នុងរយៈពេល ៤៨ ម៉ោងមុននេះ, សូមទៅកាន់មន្ទីរពិសោធន៍ Mayo Clinic Northwest Clinic។
- 2.4. ប្រសិនបើថ្មីៗនេះ អ្នកបានធ្វើដំណើរពីតំបន់មួយដែលមានការរីករាលដាល ឬកំពុងរីករាលដាល នៃសហគមន៍ ដែលកំពុងគ្របដណ្តប់ COVID-១៩ ហើយបង្កើតរោគសញ្ញា សូមចូលទៅកាន់កន្លែងធ្វើតេស្ត Mayo Clinic Northwest Clinic។
- 2.5. ប្រសិនបើលទ្ធផលតេស្តអវិជ្ជមាន អ្នកនឹងទទួលបានសារ តាមរយៈសេវាកម្ម អនឡាញ សម្រាប់អ្នកជម្ងឺ។ ប្រសិនបើអ្នកមិនមានសំណុំរឿង អ្នកនឹងទទួលបានការហៅទូរស័ព្ទ។
- 2.6. ប្រសិនបើលទ្ធផលតេស្តវិជ្ជមាន អ្នកធ្វើការនៅ Mayo Clinic នឹងទាក់ទងទៅអ្នក។
- 2.7. ប្រសិនបើអ្នកស្គាល់នរណាម្នាក់ ដែលមានរោគសញ្ញានៃ COVID-១៩ សូមណែនាំ ពួកគេ ឱ្យធ្វើតេស្ត។

3. អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ត្រៀមចាំអ្នក

3.1. សំរាប់តម្រូវការសុខភាពដែលកំពុងមាន រឺ

ប្រសិនបើអ្នកមានសំនួរណាមួយដែល ទាក់ទងនឹងស្ថានភាពសុខភាពផ្សេងទៀត, សូមទូរស័ព្ទទៅអ្នកថែទាំសុខភាពប្រចាំខ្លួនរបស់អ្នក។

3.2. ចំពោះសំណួរដែលទាក់ទងនឹង COVID-១៩, អ្នកជម្ងឺរបស់ Mayo Clinic អាចទូរស័ព្ទទៅ ពេទ្យគិលានុបដ្ឋាយិកា COVID-១៩ តាមលេខ ៥០៧-២៩៣-៩៥២៥ ។ អ្នកជម្ងឺរបស់ Olmsted Medical Center គួរតែទូរស័ព្ទទៅលេខ ៥០៧-២៩២-៧២៦៦ ។

3.3. ប្រសិនបើអ្នកមានសញ្ញាបន្ទាន់ ដូចជា ពិបាកដកដង្ហើម, ដកដង្ហើមកាន់តែខ្លាំង ឬមានអារម្មណ៍ ដូចជាអ្នកនឹងដួលនៅពេលក្រោកឈរ ឬអង្គុយ, អ្នកគួរតែទទួលបានការ យកចិត្តទុកដាក់ ខាងវេជ្ជសាស្ត្រភ្លាមៗ ដោយទូរស័ព្ទទៅ ៩១១ ឬទៅមន្ទីរសង្គ្រោះបន្ទាន់។

Rochester COVID-19 កន្លែងពិសោធ

Mayo Clinic Northwest Clinic កន្លែងពិសោធ

4111 US-52 North

ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ, 9:30 ព្រឹក - 5:00 ល្ងាច

ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ, 10:00 ព្រឹក - 4:00 ល្ងាច

Downtown Guggenheim Parking Lot 6 កន្លែងពិសោធ (សម្រាប់តែធ្វើណត់ជួប)

222 3rd Ave. SW

ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ, 9:00 ព្រឹក - 4:30 ល្ងាច

Graham Park កន្លែងធ្វើសហការជាមួយក្រសួងផ្សេងៗ

នៅជិត Olmsted County Fairgrounds in SE Rochester

Graham Park, 1407 3rd Ave. SE

ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ, 9:30 ព្រឹក - 5:00 ល្ងាច

ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ 10:00 ព្រឹក - 4:00 ល្ងាច